

★ សេចក្ដីអះអាងដែលទ្រទ្រង់សេចក្ដីស្នើ 57 ★

សូមបោះឆ្នោតគាំទ្រសេចក្ដីស្នើលេខ 57

ប្រមូលជំនុំសុំស្តីកាតសាធារណៈរដ្ឋ California និងជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌ គាំទ្រដល់សេចក្ដីស្នើលេខ 57 (ច្បាប់ស្តីពីសុំស្តីកាតសាធារណៈ និងការស្តារឡើងវិញនីតិសម្បទា ឆ្នាំ 2016) ដោយសារសេចក្ដីស្នើលេខ 57 ប្រមូលធនធានផ្ដោតទៅលើការឃុំឧក្រិដ្ឋជន គ្រោះថ្នាក់ក្នុងពន្ធនាគារ ដោយស្តារឡើងវិញនីតិសម្បទាទណ្ឌជាអនីតិជន និងនីតិជន និងសន្សំ សំចៃប្រាក់របស់អ្នកបង់ពន្ធនាគារបំពេញដុល្លារ ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចំនួនអ្នកជាប់ពន្ធនាគារនៅរដ្ឋ California បានកើត ឡើងយ៉ាងគំហុកចំនួន 500% ហើយការចំណាយរបស់ពន្ធនាគារបានកើតឡើងច្រើនជាង \$10 ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ក្នុងពេលជាមួយគ្នានេះ ទណ្ឌិតតិចតួចប៉ុណ្ណោះត្រូវបានស្តារសម្បទា ឡើងវិញ ហើយទណ្ឌិតភាគច្រើនបានប្រព្រឹត្តបទល្មើសឡើងវិញក្រោយពេលដោះលែង ។

ស្ថានភាពដាក់អ្នកទោសលើសចំណុះ និងផ្ទុយពីរដ្ឋធម្មនុញ្ញបានជំរុញឲ្យតុលាការកំពូលសហរដ្ឋ អាមេរិកបង្គាប់ឲ្យរដ្ឋកាត់បន្ថយចំនួនអ្នកជាប់ពន្ធនាគារ ។ ពេលនេះ ដោយមិនមានដំណោះស្រាយ រយៈពេលវែងប្រកបដោយសុភវិនិច្ឆ័យ យើងនឹងបន្តខ្ចាយប្រាក់រាប់ពាន់លាន និងប្រថុយដោះលែង ទណ្ឌិតគ្រោះថ្នាក់តាមការបង្គាប់របស់តុលាការ ។ នេះគឺជាលទ្ធផលមិនអាចទទួលយកបាន ដែល ដាក់ប្រជាជននៃរដ្ឋ California ឲ្យស្ថិតនៅក្នុងគ្រោះថ្នាក់ — ហើយនេះជាមូលហេតុដែលយើង ត្រូវការសេចក្ដីស្នើលេខ 57។

សេចក្ដីស្នើលេខ 57 មានភាពសាមញ្ញ — ខាងក្រោមនេះគឺជាអ្វីដែលសេចក្ដីស្នើនេះធ្វើ ៖

- សន្សំដុល្លាររបស់អ្នកបង់ពន្ធដោយការកាត់បន្ថយការចំណាយអត់ប្រយោជន៍ទៅលើពន្ធនាគារ ។
- បន្ថយជនល្មើសគ្រោះថ្នាក់បំផុតនៅក្នុងពន្ធនាគារ ។
- ធ្វើការពិចារណាអំពីការដោះលែងឲ្យនៅ ក្រៅឃុំដោយមានលក្ខខណ្ឌសម្រាប់អ្នកមានទោសពីបទមិនឃោរឃៅ ដែលជាប់ពន្ធនាគារគ្រប់តាម ពេលវេលាសម្រាប់បទល្មើសដំបូងរបស់ខ្លួន ។
- ផ្តល់ប្រព័ន្ធគណនេយ្យដែលអាចសន្សំប្រាក់បាន សម្រាប់ការស្តារឡើងវិញនីតិសម្បទា អាកប្បកិរិយាឈ្ល ព្រឹត្តិការណ៍សំខាន់នៅក្នុងការអប់រំ ឬត្រូវបាន យកទៅឆ្ងាយដោយសារអាកប្បកិរិយាមិនល្អ ។
- តម្រូវឱ្យលេខាធិការនៃក្រសួងអប់រំកែប្រែឡើងវិញ និងស្តារឡើងវិញនីតិសម្បទា ធ្វើការបញ្ជាក់ថា គោលនយោបាយទាំងនេះត្រូវគ្នាជាមួយនឹងការការពារ និងកែលម្អសុវត្ថិភាពសាធារណៈ ។
- តម្រូវឱ្យចៅក្រម មិនមែនរដ្ឋអាជ្ញា ធ្វើការសម្រេចចិត្តថា តើ អនីតិជនត្រូវបានចោទប្រកាន់ដូចនីតិជនដែរឬទេ ដោយសង្កត់ធ្ងន់លើការស្តារឡើងវិញនីតិសម្បទា សម្រាប់អនីតិជននៅក្នុងប្រព័ន្ធអនីតិជន ។

យើងដឹងថា តើអ្វីមានប្រសិទ្ធភាព ។ កសាងបង្ហាញថា ទណ្ឌិតត្រូវបានស្តារនីតិសម្បទាឡើងវិញ កាន់តែច្រើន ពួកគេទំនងជាប្រព្រឹត្តបទល្មើសជាថ្មីកាន់តែតិច ។ កសាងបន្ថែមទៀតបង្ហាញថា អនីតិជនដែលស្ថិតនៅក្រោមការពិនិត្យតាមដានរបស់តុលាការអនីតិជនមិនសូវប្រព្រឹត្តបទល្មើស

ព្រហ្មទណ្ឌថ្មីឡើយ ។ សេចក្ដីស្នើលេខ 57 ផ្ដោតទៅលើការស្តារឡើងវិញនីតិសម្បទា ផ្អែកលើ កសាង និងអនុញ្ញាតឲ្យចៅក្រមតុលាការអនីតិជនធ្វើការសម្រេចចិត្តថា តើអនីតិជនត្រូវបានចោទ ប្រកាន់ដូចនីតិជនដែរឬទេ ។

គ្មាននរណាម្នាក់ត្រូវបានដោះលែងដោយស្វ័យប្រវត្តិ ឬមានសិទ្ធិទទួលបានការដោះលែងពីពន្ធនាគារ យោងតាមសេចក្ដីស្នើឡើយ 57។

- ដើម្បីទទួលបានការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ ទណ្ឌិតបច្ចុប្បន្ន និងអនាគត ទាំងអស់ត្រូវតែបង្ហាញថា ខ្លួនត្រូវបានស្តារនីតិសម្បទាឡើងវិញ និងមិនបង្កគ្រោះថ្នាក់ដល់ សាធារណជនឡើយ ។
- គណៈកម្មការជំនុំជម្រះការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ (ដែលមានសមាសភាពភាគច្រើនជាមន្ត្រីអនុវត្តន៍ច្បាប់) កំណត់ថា តើនរណាមានមានលក្ខណ សម្បត្តិទទួលបានការដោះលែង ។
- បុគ្គលណាដែលត្រូវបានគេយល់ព្រមដោះលែងនឹងស្ថិតក្រោម ការពិនិត្យតាមដានជាចាំបាច់ដោយការអនុវត្តន៍ច្បាប់ ។

ដូចតុលាការកំពូលរដ្ឋ California បញ្ជាក់យ៉ាងច្បាស់លាស់ស្រាប់ ៖ ភាពមានសិទ្ធិទទួលបាន ការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌនៅក្នុងសេចក្ដីស្នើលេខ 57 អនុវត្ត "ចំពោះតែទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋមិនឃោរឃៅប៉ុណ្ណោះ ។"

សេចក្ដីស្នើលេខ 57 មានការយឺតយ៉ាវណាស់ ។

សេចក្ដីស្នើលេខ 57 ប្រមូលប្រព័ន្ធរបស់យើងផ្ដោតទៅលើការស្តារឡើងវិញនីតិសម្បទាផ្អែកលើ កសាងសម្រាប់អនីតិជន និងនីតិជន ព្រោះប្រព័ន្ធនេះល្អសម្រាប់សុវត្ថិភាពសាធារណៈជាងប្រព័ន្ធ បច្ចុប្បន្នរបស់យើង ។

សេចក្ដីស្នើលេខ 57 សន្សំប្រាក់របស់អ្នកបង់ពន្ធនាគារបំពេញដុល្លារ ។

សេចក្ដីស្នើលេខ 57 បន្ថយជនល្មើសគ្រោះថ្នាក់បំផុតនៅក្នុងពន្ធនាគារ ។

សូមបោះឆ្នោតគាំទ្រលើសេចក្ដីស្នើលេខ 57

www.Vote4Prop57.com

EDMUND G. BROWN JR., អភិបាលរដ្ឋ California

MARK BONINI, ប្រធាន

ប្រធានមន្ត្រីគ្រប់គ្រងការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌនៃរដ្ឋ California

DIONNE WILSON, មេម៉ាយរបស់មន្ត្រីប៉ូលីសដែលត្រូវបានសម្លាប់ក្នុងពេលបំពេញភារកិច្ច

★ ការបដិសេធទៅនឹងសេចក្ដីអះអាងដែលទ្រទ្រង់សេចក្ដីស្នើ 57 ★

អ្នកនិពន្ធសេចក្ដីស្នើលេខ 57 មិនប្រាប់អ្នកអំពីការណ៍ពិតឡើយ ។ សេចក្ដីស្នើនេះអនុវត្តចំពោះ ឧក្រិដ្ឋជនឃោរឃៅ និងបង្កើនបទល្មើសព្រហ្មទណ្ឌ និងធ្វើឲ្យអ្នកមិនសូវមានសុវត្ថិភាព ។ សូមបោះ ឆ្នោតជំទាស់ ។

ការពិត ៖ សេចក្ដីស្នើលេខ 57 ផ្តល់ការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌមុនពេលដល់ ជនចាប់រំលោភសេពសន្ថវៈដែលសព្វគ្រឿងញៀន និងចាប់រំលោភសេពសន្ថវៈជនរងគ្រោះ ព្រោះអ្នក និពន្ធសេចក្ដីស្នើនេះហៅជននោះថាជនមិនឃោរឃៅ ។

ការពិត ៖ សេចក្ដីស្នើលេខ 57 ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រដ្ឋ CALIFORNIA ដើម្បីផ្តល់ សិទ្ធិទទួលបានការដោះលែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌមុនពេលច្នៃនេះដល់ឧក្រិដ្ឋជនដែលត្រូវ បានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌឃោរឃៅ និងគួរឲ្យឆ្ងល់ថាច្រើន ដូចជា ៖

ការរំលោភសេពសន្ថវៈ លើជនរងគ្រោះសន្ថវៈបាត់ស្មារតី ការជួញដូរផ្លូវភេទមនុស្ស ការងាយប្រហារ ដោយអាវុធប្រល័យ អំពើអាក្រក់ (LEWD ACTS) ប្រឆាំងនឹងក្មេងអាយុ 14 ឆ្នាំ ការចាប់ចំណាប់ខ្មាំង បទល្មើសព្រហ្មទណ្ឌគំនុំដែលបង្ករបួសស្នាម ។

ការពិតជាច្រើនទៀត ៖

- ឧក្រិដ្ឋជនគ្រោះថ្នាក់រាប់ពាន់នាក់ត្រូវបានដោះលែងមុនពេលរួចទៅហើយ ។ យើង ជាអ្នកទទួលរងផលវិបាក ។ អត្រាបទល្មើសព្រហ្មទណ្ឌឃោរឃៅបានកើនឡើង 10% កាលពីឆ្នាំមុន ហើយការរំលោភសេពសន្ថវៈបានកើនឡើង 37% ។
- សេចក្ដីស្នើលេខ 57 នឹង ផ្តល់ការដោះលែងភ្លាមៗដល់ឧក្រិដ្ឋជនគ្រោះថ្នាក់រាប់ពាន់នាក់ ។
- ជនដែលត្រូវបានផ្ដន្ទាទោសពីមុន ពីបទឃាតកម្ម បទរំលោភសេពសន្ថវៈ និងការធ្វើបាបកុមារនិងមានលក្ខណសម្បត្តិទទួលបានការដោះ លែងឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌមុនពេល ។
- ការដោះលែងឧក្រិដ្ឋជនគ្រោះថ្នាក់រាប់ពាន់នាក់

នឹងមិនសន្សំប្រាក់ឡើយ ។ ក្រៅពីធ្វើឲ្យមនុស្សចំណាយលើបទល្មើសព្រហ្មទណ្ឌដែលកើនឡើង ខោនធី និងទីក្រុងមួយចំនួននឹងត្រូវបានបង្ខំឲ្យជួលប៉ូលីស នាយកអ្នករង អ្នកផ្តល់ប្រឹក្សាជនរងគ្រោះ បន្ថែមទៀត និងពង្រីកតុលាការ ។

សេចក្ដីស្នើលេខ 57 លុបចោលបទប្បញ្ញត្តិសំខាន់នៃសេចក្ដី ប្រកាសសិទ្ធិឯកជនរបស់ជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌ ដែលជាច្បាប់ស្តីពីការងាយប្រហារ 3 ប្រភេទ និងច្បាប់របស់ Marsy — ជាវិធានការខ្លាំងដែលអនុម័តដោយអ្នកបោះឆ្នោត ។ ការធ្វើឲ្យខ្សោយដល់ច្បាប់ប្រឆាំងបទល្មើសព្រហ្មទណ្ឌរបស់រដ្ឋ California បានកើតឡើងយូរមក ហើយ ។ ចូរកុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រដ្ឋ California ដើម្បីផ្តល់សិទ្ធិច្រើនថែមទៀតដល់ ឧក្រិដ្ឋជន ។

ជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌ ប៉ូលីស នាយកអ្នករង ចៅក្រម និងរដ្ឋអាជ្ញាជំរុញឲ្យបោះឆ្នោត ជំទាស់ លើសេចក្ដីស្នើលេខ 57 ។

HONORABLE JAMES ARDAIZ, ចៅក្រមអធិបតី

តុលាការខេត្តណ៍នៃមណ្ឌលទី 5 (ចូលនិវត្តន៍)

SANDRA HUTCHENS, នគរបាល

Orange ខោនធី

COLLENE THOMPSON CAMPBELL, ស្ថាបនិក

ការចងចាំជនរងគ្រោះគ្រប់ទីកន្លែង

★ សេចក្ដីអះអាងដែលប្រឆាំងសេចក្ដីស្នើ 57 ★

សេចក្ដីស្នើលេខ 57 នឹងអនុញ្ញាតឲ្យឧក្រិដ្ឋជនដែលត្រូវបានផ្ដន្ទាទោសពីបទរំលោភសេពសន្ថវៈ អំពើអាស (LEWD ACTS) ប្រឆាំងនឹងកុមារ បទល្មើសព្រហ្មទណ្ឌប្រើកាំភ្លើងរបស់ក្រុមបងឆបងតូច និងអំពើជួញដូរមនុស្ស ត្រូវបានដោះលែងពីពន្ធនាគារមុនពេល ។

ដោយហេតុនេះហើយទើប សេចក្ដីស្នើលេខ 57 ត្រូវបានជំទាស់ដោយផ្អែកអនុវត្តន៍ច្បាប់រដ្ឋ California — មេធាវីមណ្ឌល នាយកម្រុត ប៉ូលីស រដ្ឋអាជ្ញាធរលក់ ជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌ និងមេដឹកនាំសហគមន៍មូលដ្ឋាន ។

ទាំងនេះគឺជាការពិត ៖

អ្នកនិពន្ធសេចក្ដីស្នើលេខ 57 អះអាងថា សេចក្ដីស្នើនេះអនុវត្តចំពោះតែបទល្មើសព្រហ្មទណ្ឌ "មិនឃោរឃៅ" ប៉ុណ្ណោះ ប៉ុន្តែវិធានការដែលត្រូវបានព្រាងប្រកបដោយការខ្វះខាតច្រើនចាត់ទុកបទល្មើសព្រហ្មទណ្ឌដូចខាងក្រោមថា "មិនឃោរឃៅ" និងអនុញ្ញាតឲ្យចាត់ទុកបានការដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈមុនពេល និងទទួលបានការដោះលែងទៅកាន់សហគមន៍មូលដ្ឋាន ៖

- ការរំលោភសេពសន្ថវៈដោយដាក់ថ្នាំបំបាត់
- ការរំលោភសេពសន្ថវៈលើមនុស្សស្លាប់បាត់ស្មារតី
- ការផ្ដល់ដូរមនុស្សដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើផ្លូវភេទជាមួយអនិច្ចនិង • បើកឡានទៅក្បែរចាញ់ ហើយរឹតតែចាញ់ • ការវាយប្រហារដោយអាវុធប្រល័យ • ការចាប់ចំណាប់ខ្លាំង • ការប៉ុនប៉ងបំផ្លិចគ្រាប់បែកនៅមន្ទីរពេទ្យ ឬសាលារៀន • អំពើហិង្សាក្នុងគ្រួសារដែលពាក់ព័ន្ធនឹងការប៉ះទង្គិច • ការផ្គត់ផ្គង់កាំភ្លើងដល់ក្រុមបងឆបងតូច • បទល្មើសព្រហ្មទណ្ឌនៃគំនុំដែលបង្ករបួសស្នាមលើរាងកាយ • ការមិនចុះឈ្មោះថាជាជនល្មើសផ្លូវភេទ • ការបង្កអគ្គិភ័យ • ការបាញ់កាំភ្លើងនៅទីធ្លារសាលារៀន • អំពើអាស (Lewd acts) ប្រឆាំងនឹងកុមារអាយុ 14 ឬ 15 ឆ្នាំ
- ការដាក់ពន្ធនាគារក្លែងក្លាយរបស់មនុស្សចាស់តាមរយៈអំពើហិង្សា ។ *បញ្ចូលយក

ខាងក្រោមនេះគឺជាមូលហេតុប្រាប់នៃទៀតដែលត្រូវបានផ្ដោតជំទាស់នឹងសេចក្ដីស្នើលេខ 57 ៖

- 1) 57 អនុញ្ញាត ជនការិយាល័យនិយមនៃរដ្ឋាភិបាលរដ្ឋកាត់បន្ថយការប្រកាសទោសជាច្រើនសម្រាប់ "អាកប្បកិរិយាល្អ" សូម្បីតែសម្រាប់ទណ្ឌដែលត្រូវបានផ្ដន្ទាទោសពីបទឃាតកម្មបទរំលោភសេពសន្ថវៈ ការធ្វើបាបកុមារ និងការជួញដូរមនុស្ស ។ 2) 57 អនុញ្ញាតឲ្យចាត់ទុកឧក្រិដ្ឋជនអាជីពអាក្រក់បំផុតដូចគ្នានឹងជនល្មើសលើកទីមួយដែរ ដោយបន្ថយការប្រកាសទោសខ្លាំងដែលដាក់ដោយចេតនា ។ 3) "57 លុបចោលទាំងស្រុងនូវបញ្ញត្តិសំខាន់នៃច្បាប់ Marsy 'ការវាយប្រហារ 3 ដង អ្នកនឹងរងការប្រហារ' សេចក្ដីប្រកាសសិទ្ធិកំណត់ជនរបស់ជនរងគ្រោះ ច្បាប់ប្រជាជនរដ្ឋ California ប្រឆាំងការធ្វើអំពើអាក្រក់ — វិធានការដែលត្រូវបានអនុម័តដោយអ្នកបោះឆ្នោតដែលបានការពារជនរងគ្រោះ និងធ្វើឲ្យសហគមន៍មានសុវត្ថិភាពជាងមុន" — Susan Fisher អតីតប្រធានគណៈកម្មការរដ្ឋដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈ
- 4) 57 ចាប់បង្ខំជនរងគ្រោះដែលព្យាយាមដាក់ជីវិតរបស់ខ្លួនចូលគ្នាវិញ ដើម្បីធ្វើឲ្យកើតឡើងវិញនូវបទល្មើសព្រហ្មទណ្ឌដែលត្រូវបានប្រព្រឹត្តទៅលើពួកគេម្តងហើយម្តងទៀត ជាមួយនឹងការជំនុំជម្រះការដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈ
- 5) 57 នឹងនាំឲ្យមានអត្រាបទល្មើសព្រហ្មទណ្ឌ

ខ្ពស់ជាងមុន ព្រោះឧក្រិដ្ឋជនគ្រោះថ្នាក់យ៉ាងតិច 16,000 នាក់រួមទាំងឧក្រិដ្ឋជនដែលត្រូវបានផ្ដន្ទាទោសកាលពីមុនពីបទឃាតកម្ម និងរំលោភសេពសន្ថវៈ និងមានលក្ខណៈសម្បត្តិទទួលបានការដោះលែងមុនពេល ។

ជាចុងក្រោយ សេចក្ដីស្នើលេខ 57 បញ្ចូលឯកសិទ្ធិ និងសិទ្ធិទីទាំងអស់នេះសម្រាប់ឧក្រិដ្ឋជនដែលត្រូវបានផ្ដន្ទាទោសនៅក្នុងរដ្ឋធម្មនុញ្ញរដ្ឋ California ដែលឯកសិទ្ធិ និងសិទ្ធិទាំងនេះមិនអាចកែប្រែដោយអង្គនីតិបញ្ញត្តិបានឡើយ ។

សូមកុំឲ្យមានកំហុស។ ប្រសិនបើសេចក្ដីស្នើលេខ 57 ត្រូវបានអនុម័ត ផ្ទះទាំងអស់ ភូមិទាំងអស់សាលារៀនទាំងអស់នឹងមានសុវត្ថិភាពតិចជាងបច្ចុប្បន្ន ។

សូមសួរខ្លួនឯងនូវសំណួរទាំងនេះ ៖

តើឧក្រិដ្ឋជនដែលរំលោភសេពសន្ថវៈលើបុគ្គលសន្សំបាត់ស្មារតីបានទទួលការដោះលែងពីពន្ធនាគារមុនពេលដែរឬទេ ? ចុះអ្នកធ្វើបាបកុមារដែលមានអាយុ 50 ឆ្នាំដែលរុករានកុមារវិញ ?

តើឧក្រិដ្ឋជនដែលត្រូវបានផ្ដន្ទាទោសពីបទជួញដូរមនុស្សដែលពាក់ព័ន្ធនឹងអំពើផ្លូវភេទជាមួយកុមារត្រូវបានអនុញ្ញាតឲ្យដើរតាមផ្លូវមុនពេលទទួលបានទោសរបស់ខ្លួនគ្រប់ដៃឬទេ ?

តើឧក្រិដ្ឋជនដែលប៉ុនប៉ងបំផ្លិចគ្រាប់បែកនៅមន្ទីរពេទ្យ សាលារៀន ឬកន្លែងសក្ការៈត្រូវបានអនុញ្ញាតឲ្យចេញពីពន្ធនាគារមុនពេលដែរឬទេ ?

ប្រសិនបើអ្នកឆ្លើយថាទេចំពោះសំណួរទាំងនេះ សូមចូលរួមជាមួយមេធាវីមណ្ឌល រដ្ឋអាជ្ញាធរលក់ ប៉ូលីស នាយកម្រុត ជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌ ចៅក្រមតុលាការជាន់ខ្ពស់ និងមេដឹកនាំសហគមន៍នៅក្នុងការបោះឆ្នោតជំទាស់ និងសេចក្ដីស្នើលេខ 57 ។

បទល្មើសព្រហ្មទណ្ឌឃោរឃៅបានកើនឡើង 10% កាលពីឆ្នាំមុននៅរដ្ឋ California ។ ចាក់អនុញ្ញាតឲ្យឧក្រិដ្ឋជនឃោរឃៅ និងគ្រោះថ្នាក់បន្ថែមទៀតត្រូវបានដោះលែងមុនពេល ។ សូមបោះឆ្នោតជំទាស់សេចក្ដីស្នើទី 57 ។

MARTIN HALLORAN, ប្រធានសមាគមមន្ត្រីប៉ូលីស San Francisco
GEORGE HOFSTETTER, ប្រធានសមាគមស្នូលការគរចារលេងនៃតំបន់ Los Angeles
STEPHEN WAGSTAFFE, ប្រធានសមាគមមេធាវីមណ្ឌលរដ្ឋ California

★ ការបដិសេធទៅនឹងសេចក្ដីអះអាងដែលប្រឆាំងសេចក្ដីស្នើ 57 ★

សូមបោះឆ្នោតគាំទ្រសេចក្ដីស្នើលេខ 57

អ្នកជំទាស់សេចក្ដីស្នើលេខ 57 គឺខុស ។

សេចក្ដីស្នើលេខ 57 សន្សំលំដាប់ច្រករបស់អ្នកបងពន្ធនាគារកោដិដុល្លារ ដោយកាត់បន្ថយការចំណាយឥតប្រយោជន៍ទៅលើពន្ធនាគារ បំបែករដ្ឋបទល្មើសដោយស្មារតីនិក្ខម្យទានឡើងវិញដល់ទណ្ឌិតជាអនិច្ចនិង និងនីតិជន និងបន្ថយឧក្រិដ្ឋជនគ្រោះថ្នាក់នៅក្នុងពន្ធនាគារ ។ ចាក់ចាញ់បោកដោយសារការវាយតម្លៃក្លែងក្លាយ ។ សេចក្ដីស្នើលេខ 57 ៖

- មិនដោះលែងនរណាម្នាក់ពីពន្ធនាគារដោយស្វ័យប្រវត្តិ ។
- មិន ផ្តល់ការដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈដល់ជនល្មើសឃោរឃៅ ។ តុលាការកំពូលរដ្ឋ California បញ្ជាក់យ៉ាងច្បាស់លាស់ថា ភាពមានសិទ្ធិទទួលបានការដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈនៅក្នុង សេចក្ដីស្នើលេខ 57 អនុវត្ត "ចំពោះតែទណ្ឌិតដែលត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋមិនឃោរឃៅប៉ុណ្ណោះ" (Brown v. តុលាការជាន់ខ្ពស់ ថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2016) ។ ឧក្រិដ្ឋជនឃោរឃៅដែលត្រូវបានកំណត់និយមន័យនៅក្នុងក្រមព្រហ្មទណ្ឌ 667.5(c) ត្រូវបានកាត់ចេញពីការដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈ ។
- មិន ហើយនិងមិនកែប្រែដីកាបង្គាប់របស់តុលាការសហព័ន្ធ ដែលកាត់ចេញអ្នកប្រព្រឹត្តបទល្មើសរំលោភផ្លូវភេទ ដែលត្រូវបានកំណត់និយមន័យនៅក្នុងក្រមព្រហ្មទណ្ឌ 290 ពីការដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈ ។
- មិន កាត់បន្ថយសិទ្ធិរបស់ជនរងគ្រោះ ។
- មិន ទប់ស្កាត់ចៅក្រមកុំឲ្យចេញសាលក្រមតឹងរ៉ឹងឡើយ ។

សេចក្ដីស្នើលេខ 57 ៖

- នឹងប្រមូលផលឆ្នោតទៅលើការឃុំឧក្រិដ្ឋជនគ្រោះថ្នាក់ក្នុងពន្ធនាគារ ។
- នឹងសន្សំប្រាក់របស់អ្នកបងពន្ធនាគារកោដិដុល្លារ ។
- នឹងជួយដោះស្រាយប្រព័ន្ធខូចខាត នៅពេលទណ្ឌិតចាកចេញពីពន្ធនាគារដោយមិនមានការស្តារឡើងវិញនីតិសម្បទា ប្រព្រឹត្តបទល្មើសឡើងវិញ និងត្រលប់មកក្នុងប្រព័ន្ធវិញ ។
- នឹងត្រូវបានអនុវត្តតាមរយៈបទបញ្ជារបស់ក្រសួងអប់រំកែប្រែឡើងវិញ និងស្តារឡើងវិញនីតិសម្បទា ដែលត្រូវបានបង្កើតឡើងដោយមានធាតុចូលសាធារណៈ និងជនរងគ្រោះ និងត្រូវបានបញ្ជាក់ការពារសុវត្ថិភាពសាធារណៈ ។

មេធាវីមណ្ឌល San Diego ឈ្មោះ Bonnie Dumanis — សេចក្ដីស្នើលេខ 57 អ្នកគាំទ្រ — ដឹងថាចាំបាច់បំផុតត្រូវផ្តល់ដល់ទណ្ឌិតនូវឧបករណ៍នានាដើម្បីបញ្ឈប់រដ្ឋចេញចូលពន្ធនាគារ ។ (Daily Journal ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2016) ។

ហើយធ្វើឲ្យសហគមន៍របស់យើងមានសុវត្ថិភាពជាងមុន ។

សូមចូលរួមជាមួយមន្ត្រីអនុវត្តន៍ច្បាប់ ជនរងគ្រោះនៃបទល្មើសព្រហ្មទណ្ឌ និងមេដឹកនាំសាសនា ៖ សូមបោះឆ្នោតគាំទ្រ ដល់សេចក្ដីស្នើលេខ 57 ។

EDMUND G. BROWN JR., អភិបាលរដ្ឋ California
MARK BONINI, ប្រធានប្រធានមន្ត្រីគ្រប់គ្រងការដោះលែងឲ្យនៅក្រៅឃ្លាំងដោយមានលក្ខណៈនៃរដ្ឋ California
DIONNE WILSON, មេម៉ាយរបស់មន្ត្រីប៉ូលីសដែលត្រូវបានសម្លាប់ក្នុងពេលបំពេញការកិច្ច